



**Embassy of Japan  
in the Kingdom of Cambodia  
Press Release**

No. 25 PR-18/EoJ

20 April, 2018

**Application opened for  
The 9<sup>th</sup> “NODOJIMAN” Japanese Song Contest**

The Embassy of Japan is pleased to announce that, in cooperation with the Cambodia-Japan Cooperation Center (CJCC), the Embassy is going to hold the 9<sup>th</sup> “NODOJIMAN” Japanese Song Contest on Friday, 6 July 2018, at the Cambodia-Japan Cooperation Center (CJCC) during the Tanabata Festival 2018.

The “NODOJIMAN” Japanese Song Contest has been held annually for the purpose of encouraging Japanese language learners to practice vocalization of the language. This contest also aims to strengthen friendship and mutual understanding between the people of Japan and Cambodia through the Japanese songs.

While Japanese language learners of all levels are invited to apply for the contest, it is a school competition but not an individual competition. The guideline of the application is the attached herewith.

For further information, please contact the Culture and Information Section of the Embassy of Japan at 023 217 161 (1122) or email to [info.jpn@pp.mofa.go.jp](mailto:info.jpn@pp.mofa.go.jp).

# **Guideline for The 2018 “Nodojiman” Japanese Song Contest**

## **Difference from previous competitions**

- This Contest is a school competition. The Japanese language school or university representatives are required to ask the students' wish and should consider to apply for participating in this contest from your schools.
- The number of participates (or groups) from each school will be decided by the number of final applicants and the number of students of each school.
- The Karaoke music for the contest is needed to prepare by participants or schools and submit it to the Embassy in advance.
- This contest does not arrange a Karaoke machine as before, hence participants have to memories the lyrics.
- Program of Contest  
Date: 06 July 2018 (Fri)  
Rehearsal Time: 8:00 – 9:00  
Contest Time: 9:30 – 12:00  
The contest holds on CJCC during the Tanabata Festival (Star Festival) on 5 & 6 July 2018.

## **Entry Form Process**

1. The deadline of each school application form is on 11 May 2018 (Fri)  
The school application form can be downloaded at  
<http://www.kh.emb-japan.go.jp/files/000356599.pdf>
2. The Embassy will announce the accepted number of candidates of each school on 25 May 2018 (Fri)
3. The candidate application forms will be accepted until 15 June 2018 (Fri)  
The candidate application form can be downloaded at  
<http://www.kh.emb-japan.go.jp/files/000356600.pdf>
4. The Karaoke music can be delivered to the Embassy until 22 June 2018 (Fri)



ព្រះរាជាណាចក្រកម្ពុជា  
សាសនា Française

ក្រសួងពេទ្យ នគរបាល  
ក្រសួងពេទ្យ នគរបាល

លេខ: 25 PR-18/EoJ

ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨

ស្ថានទូទៅបុណ្យមានសេចក្តីសោមនស្អើករយសុមដម្រាបដូនថា ស្ថានទូទៅមសហការជាមួយមធ្យមណ្ឌលសហប្រតិបត្តិការកម្ពុជាបុណ្យ(CJCC) នឹងរៀបចំនគរបាលប្រឡងចម្រៀងណាតុដីម៉ាន់លើកទី៩ (ការប្រឡងចម្រៀងភាសាបុណ្យ) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨ នៅ CJCC ក្នុងទីក្រុងបុណ្យតាមរយៈបុណ្យជាយ) ២០១៨ ដើម្បី

ការប្រឡងចម្រៀងណាតុដីម៉ាន់(ចម្រៀងភាសាបុណ្យ) ត្រូវបានប្រារព្យូជាប្រៀបាយកល់ផ្លូវ ក្នុងគោលបំណងលើកទី៩ ក្នុងសហការប្រឡងភាសាបុណ្យបានអនុវត្តការបញ្ជាផ្ទៃសម្រៀងជាពាសាបុណ្យ។ លើសពីនេះឡើង ការប្រឡងនេះក្នុងគោលបំណងព្រឹងចំណាំមិត្តភាព និងការយល់ដឹងអំពីភ្នាក់និងការប្រឡងចម្រៀងភាសាបុណ្យ និងការប្រារព្យូជាប្រៀបាយកល់ផ្លូវ។

យើងខ្ញុំសូមស្វាគមន៍អ្នកសិក្សាពាសាបុណ្យត្រូវបានប្រើបាយក្នុងនាមជាការប្រភេទរវាងគ្រឿះស្ថានអប់រំភាសាបុណ្យ មិនមែនជាលក្ខណៈបុគ្គលទេ។ បែបបទក្នុងការជាក់ពាក្យមានភ្លាប់ជាមួយសេចក្តីប្រកាសពីតិចមាននេះ។

សម្រាប់ពីតិចមានបន្ថែមសូមទាក់ទងមកការនៃផ្លូវករប្រើបាយចម្រៀងនៃស្ថានទូទៅបុណ្យ និងពីតិចមាននៃស្ថានទូទៅបុណ្យ តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ២១៩ ១៦៩ (១៩៤៤) បុ ផ្តើអីម៉ែលមកការនៃ អាសយដ្ឋាន៖ [info.jpn@pp.mofa.go.jp](mailto:info.jpn@pp.mofa.go.jp) ។

# ធម្មទេសចរណ៍បាត់ពាណិជ្ជកម្មប្រជាពលរដ្ឋនាមករណី និងសាលាថ្នូរ ឆ្នាំ២០១៨

ការប្រឡងលើកនេះ គឺជាការប្រភែតប្រធែងរាងសាលា និងសាលាទ្នូរ សាលាថ្នូរ សាលាប៊ុនណាដែលមានបំណងច្បាស់សិស្សថ្មីប្រឡង សូមអព្វិញមកជាក់ពាណិជ្ជកម្មប្រជាពលរដ្ឋនាមករណី និងសាលាថ្នូរ ឆ្នាំ២០១៨។

- ការប្រឡងលើកនេះ គឺជាការប្រភែតប្រធែងរាងសាលា និងសាលាថ្នូរ សាលាប៊ុនណាដែលមានបំណងច្បាស់សិស្សថ្មីប្រឡង សូមអព្វិញមកជាក់ពាណិជ្ជកម្មប្រជាពលរដ្ឋនាមករណី និងសាលាថ្នូរ ឆ្នាំ២០១៨។
- ចំពោះចំនួនបេក្ខជនប្រឡងចម្រៀងទៅលើ ឬ បេក្ខជនប្រឡងជាភ្លុក តាមសាលានឹមួយៗ និងត្រូវកំណត់ចំនួនដោយយោងទៅលើ ចំនួនសាលាសុបុរិច្ឆេទក្រាយដែលបានជាក់ពាណិជ្ជកម្មប្រជាពលរដ្ឋនាមករណី និងចំនួនសិស្សនៃសាលានឹមួយៗនៅពេលដើរ។
- បេក្ខជនដែលចូលរួមប្រភែតត្រូវព្រៀមត្រូវការប្រឡងចម្រៀងសម្រាប់ច្រៀងនៅថ្ងៃប្រឡងដោយខ្លួនឯង ហើយត្រូវធ្វើមកកាន់ស្ថានទូទៅមុនថ្ងៃប្រឡង។
- ការប្រឡងចម្រៀងលើកនេះ មិនផ្តល់ការប្រឡងលើកមុនប៉ុណ្ណោះដែលមានខាងក្រោមខាងក្រោម មិនផ្តល់យើងឱ្យអក្សរចម្រៀងទេ បេក្ខជនត្រូវទទួលបានចម្រៀងច្បាស់ច្បាស់ចំហើយច្រៀងលើពាក់ព័ត៌មាន។
- កម្ពុជាប្រឡងចម្រៀងណាផុដីម៉ាន់  
កាលបរិច្ឆេទ ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៨  
ពេលវេលាថ្ងាស់សម ០៨:០០ - ០៩:០០  
ពេលវេលាប្រឡងចម្រៀង ០៩:៣០ - ១៤:០០

ការប្រឡងលើកនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនកុងធនាគារពិធីបុណ្យអ្នកបាន (តាមពាណាពាណ) ថ្ងៃទី៨ និង ៩ ខែកញ្ញា ឆ្នាំ២០១៨។

## នឹងធ្វើនៅការជាក់ពាណិជ្ជកម្ម

១. ការចុះឈ្មោះចូលរួមរបស់សាលាភាសាប៊ុននឹមួយៗ (ដុតកំណត់ត្រីមថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨)

ពាណិជ្ជកម្មប្រឡងចម្រៀង នាមរកបានតាមរយៈគេហទំនាក់ទំនងក្រោម៖

<http://www.kh.emb-japan.go.jp/files/000356599.pdf>

២. ការប្រកាសលទ្ធផលចំនួនបេក្ខជនច្រៀងទៅលើ ឬ ជាភ្លុក នៃសាលានឹមួយៗ (ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨)

៣. ការផ្តើបាកចូលរួមប្រឡងរបស់បេក្ខជនពីសាលានីមួយៗ (ឯកតកំណត់ត្រីមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)

បាកចូលរួមប្រឡងរបស់បេក្ខជនអាជរកបានតាមរយៈគេហទំនាក់ទំនងក្រោម៖

<http://www.kh.emb-japan.go.jp/files/000356600.pdf>

៤. ការផ្តើត្រួតពេញចិត្តបេក្ខជនចូលរួមប្រឡង (ឯកតកំណត់ត្រីមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩)

## のど自慢大会2018 募集要項

### これまでの大会との違い

- 今回から学校対抗とします。学校ごとに学生が出場したいか確認頂き、学校ごとに応募してください。
- 各学校からの出場者（又はグループ）数は、最終的な応募校の数と各応募校に所属する学生数に基づいて決定します。
- 大会当日に使う音源は、学生が準備して、事前に大使館まで提出してください。
- 大会当日、従来のようにカラオケ機は使いませんので、出場者は歌詞を全て覚えてください。
- 大会のプログラム  
日付 2018年7月6日（金）  
リハーサル 08:00～09:00  
本大会 09:30～12:00  
今回の大会はCJCCで2018年7月5日・6日に行われる七夕フェスティバルの中で開催します。

### 応募プロセス

- 1 学校による応募（締切り：5月11日）  
応募書類は以下のウェブサイトを参照  
<http://www.kh.emb-japan.go.jp/files/000356599.pdf>
- 2 各学校からの出場者（又はグループ）数の発表（5月25日）
- 3 出場校からの出場者リスト提出（締切り：6月15日）  
提出書類は以下のウェブサイトを参照  
<http://www.kh.emb-japan.go.jp/files/000356600.pdf>
- 4 出場者からの音源提出（締切り：6月22日）